



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ព្រៃសុទ្ធប្រសណីយ៍ និមួនុវត្តនាគល
លេខ.....២៣៣.....បន្ទ.បុរី.....

ପ୍ରକାଶ
ଟ୍ୱିଳ

ក្រសួងពេទ្យ និងក្រសួងបច្ចេកទេស នឹងរៀបចំការណ៍ជាមុន ដើម្បីបង្កើតការងារ

និងការប្រើប្រាស់នឹងការសម្រេចដែលបានរាយការណ៍

- ពាណិជ្ជកម្មប្រចាំខែ នស/ករត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតំណែងដំឡើងដោយក្រសួងពេទ្យបច្ចេកទេសមាសភាពដោយក្រសួងពេទ្យបច្ចេកទេស
 - ពាណិជ្ជកម្មប្រចាំខែ នស/ករត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួល និងបំពេញបន្ថែមសមាសភាពដោយក្រសួងពេទ្យបច្ចេកទេស
 - ពាណិជ្ជកម្មប្រចាំខែ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកុំដោ ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការរៀបចំ និងការប្រព័ន្ធដែលគឺជាប្រព័ន្ធផ្លូវការ
 - ពាណិជ្ជកម្មប្រចាំខែ នស/ករម/០១៩៦/២០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាស់ស្តីពីការប្រព័ន្ធឌីជីថាមពីរ និងការប្រព័ន្ធឌីជីថាមពីរ
 - ពាណិជ្ជកម្មប្រចាំខែ ២០ អនក្រ.បក ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៦ ស្តីពីការរៀបចំ និងការប្រព័ន្ធដែលប្រព័ន្ធឌីជីថាមពីរ និងការប្រព័ន្ធឌីជីថាមពីរ
 - ពាណិជ្ជកម្មប្រចាំខែ ៣៩ អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព័ន្ធឌីជីថាមពីរ និងការប្រព័ន្ធឌីជីថាមពីរ
 - ពាណិជ្ជកម្មប្រចាំខែ ៤០ អនក្រ.បក ចុះថ្ងៃទី១៥ ខែកុំដោ ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព័ន្ធដែលគឺជាប្រព័ន្ធឌីជីថាមពីរ និងការប្រព័ន្ធឌីជីថាមពីរ
 - យោងតាមការចំណាំប្រព័ន្ធឌីជីថាមពីរ និងការប្រព័ន្ធឌីជីថាមពីរ

၁၅၆

ଶ୍ରୀକୃଷ୍ଣଙ୍କାନ୍ତି ୧

ପ୍ରକାଶ ୨ ..

ប្រកាសនេះមានគោលដៅកំណត់អំពីការរៀបចំ និងការប្រព័ន្ធឌៃនៃនាយកដ្ឋានសនកម្មផ្ទៃក្នុងនៃ
ក្រសួងប្រែសណីយ៍ និងទូរគមនាគមន៍។

ପ୍ରକାଶ ଟ୍ୟୁବ .

ប្រកាសនៃ៖ មានគោលបំណងដូចខាងក្រោម ៖

- រៀបចំបេសកកម្ម និងរបាយការជាន់ក្នុងរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង
 - រៀបចំមុខងារ និងការកិច្ចរបស់ការិយាល័យនានានៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង។

၂၀၁၃

ប្រកាសនេះមានឯសាលភាពអនុវត្តចំពោះគ្រប់ការិយាល័យ នៃនាយកដ្ឋានសនកម្មធ្វើក្នុង ដោយ
គ្របដណ្តូប់លើកដោសនៃកម្មធ្វើក្នុង។

ପ୍ରକାଶନି ୨

ເບີໂສຂອກສະ ລົມຕະລາສະຫຼື

ପ୍ରକାଶ ୯ ..

នាយកដ្ឋានសវនកម្មផ្ទៀងក្បាច់ បំពេញមុខងារជាសនាគិករួចត្រួតពីការប្រើប្រាស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើការងារព័ត៌មានប្រព័ន្ធប្រចាំឆ្នាំ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

សេសកកម្មនេះធ្វើឡើងតាមរយៈការរៀបចំ និងអនុវត្តឱ្យបានត្រឹមត្រូវនៃគោលនយោបាយ ចុរាប់
ក្រមសីលមួយដើម្បី: និងលិខិតបទដ្ឋានទាំងឡាយដែលទាក់ទងទៅនឹងមុខងារសនកម្មផ្លូវក្តី។

ગુજરાત દ્વારા

នយកដ្ឋានសវនកម្មធ្វើក្នុង មានភាគកំចុះអនុវត្តសមបតាមខ្លឹមសារនៃអនក្រើល្អលខ ៤០អនក្រ.បកចុះថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០០៥ ស្តីពីការរៀបចំ និងការប្រព័ន្ធទៅនេសវនកម្មធ្វើក្នុង នៅតាមបណ្តាញស្ថាប័នក្រសង និងសហគ្រាសសាធារណៈ។

ក្រុពីបទយុត្តិផែលមានចំណុងការខ្សោយដើរនៃការសរស់សិរីភ្លើង មានការកើតឡើងឡើងទៅតិចជាបានក្រោម ដើម្បីបង្កើតការងារដែលអាចបង្កើតឡើងបាន

- ត្រូវបានដោលក្នុងដីដើម្បីប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរំលស់ក្រសួង
 - រៀបចំដែនការយុទ្ធសាស្ត្រសន្តិសុខ និងដែនការសេវកម្មប្រចាំឆ្នាំ ដួនប្រាក់ដឹកនាំក្រសួង ពិនិត្យ និងសម្រេច
 - តាមដានដំណើរការអនុវត្តការត្រូវបានដោលក្នុង
 - សម្របសម្រលការដារជាមួយសមត្ថកិច្ចត្រូវបានដោលក្នុង
 - ចូលរួមរៀបចំ និងអនុវត្តកម្មដីបណ្តុះបណ្តាលទាំងនឹងការដារសន្តិសុខ
 - រយការណ៍ និងប្រធ័ណីរាយការណ៍ដួនប្រាក់ដឹកនាំក្រសួង និងធ្វើរាយការណ៍ដួនអភិវឌ្ឍន៍សន្តិសុខជាតិ
 - លើកគម្រោងដែនការបេរិការប្រចាំឆ្នាំរំលស់នាយកដាន

- ធ្វើរាយការណ៍ស្តីពីសកម្មភាពការដោរបស់នាយកដ្ឋាន ប្រចាំខែ ត្រីមាស នៅលើ និង
ប្រចាំឆ្នាំ
- អនុវត្តការកិច្ចផ្សេងៗទៀតដែលក្រសួងប្រគល់ដូចនេះ

ក្រោកវឌ្ឍន៍៦ ..

នាយកដ្ឋានសននកម្មផ្ទៃក្នុង មានការិយាល័យចំណុះចំនួនប្រចាំឆ្នាំ ដូចខាងក្រោម៖

- ការិយាល័យរដ្ឋបាល
- ការិយាល័យសននកម្មទី១
- ការិយាល័យសននកម្មទី២
- ការិយាល័យសននកម្មទី៣
- ការិយាល័យសននកម្មទី៤

ក្រោកវឌ្ឍន៍៧ ..

ការិយាល័យនឹមួយនរបស់នាយកដ្ឋានសននកម្មផ្ទៃក្នុង ដើរការណ៍ដោយប្រជានមួយរូប និងអនប្រជាន
មួយចំនួនជាចំនួនយករាយ

អង្គការលខបេត្តក្រុងនាយកដ្ឋានសននកម្មផ្ទៃក្នុង ត្រូវបានកំណត់នៅក្នុងខបសម្រាប់នៃប្រកាសនេះ។

ចំណុះចិត្ត អនុវត្តការកិច្ចបេត្តក្រុងនាយកដ្ឋានសននកម្ម

ក្រោកវឌ្ឍន៍៨ ..

ការិយាល័យរដ្ឋបាលមានការកិច្ច ដូចខាងក្រោម៖

- សម្របសម្រួលកល់សកម្មភាពការដោរបស់នាយកដ្ឋាន
- គ្រប់គ្រង ចោរដោកសារ និងលិខិតរដ្ឋបាលផ្សេងៗ
- រក្សាទុកដាក់រាយការណ៍សននកម្ម និងដោកសារពាក់ព័ន្ធ
- រៀបចំដែនការយុទ្ធសាស្ត្រសននកម្ម និងដែនការសននកម្មប្រចាំឆ្នាំ ដោយសហការជាមួយនិង
ការិយាល័យសននកម្ម
- គ្រប់គ្រងទ្រព្យសម្រួលដោរបស់នាយកដ្ឋាន
- គ្រប់គ្រងមន្ត្រីដែករា និងបុគ្គលិកបេត្តក្រុងនាយកដ្ឋាន
- លើកគ្រមានដែនការបេត្តក្រុងបេត្តក្រុងនាយកដ្ឋាន
- រៀបចំកិច្ចប្រជុំការដោរផ្ទៃក្នុងនាយកដ្ឋាន
- សរុបរាយការណ៍ស្តីពីសកម្មភាពការដោរបស់នាយកដ្ឋានប្រចាំខែ ត្រីមាស នៅលើ និង
ប្រចាំឆ្នាំ
- អនុវត្តការកិច្ចផ្សេងៗទៀតដែលនាយកដ្ឋានប្រគល់ដូចនេះ

ព្រមទាំង ៤ ..

ការិយាល័យសនៃកម្មទី១ ទទួលខុសត្រូវការដោរសនៃកម្មតាមនាយកដ្ឋាន និងអង្គភាពនានាបំណុះ ឲ្យអគ្គនាយកដ្ឋានផ្តើបាល អគ្គនាយកដ្ឋានព្រៃសណីយ៍ និងទូរគមនាគមន់ និងអគ្គជិកដ្ឋាន។

ការិយាល័យសនៃកម្មទី២ ទទួលខុសត្រូវការដោរសនៃកម្មតាមនាយកដ្ឋាន និងអង្គភាពនានាបំណុះ ឲ្យអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន់ និងព័ត៌មាន និងទិន្នន័យព្រៃសណីយ៍ ទូរគមនាគមន់ បច្ចេកវិទ្យាគមនាគមន់ និងព័ត៌មាន។

ការិយាល័យសនៃកម្មទី៣ ទទួលខុសត្រូវការដោរសនៃកម្មតាមមន្ទីរព្រៃសណីយ៍ និងទូរគមនាគមន់ ខេត្តតាក់កែ ខេត្តកំពត ខេត្តកំពង់ ខេត្តព្រៃង ខេត្តស្ទាយប៉ែង ខេត្តកំពង់ចាម ខេត្តស្សាគយុទ្ធបុ ខេត្តក្រោចេះ ខេត្តស្វីដែក្រោះ ខេត្តមណ្ឌលគី និងខេត្តតែនគី។

ការិយាល័យសនៃកម្មទី៤ ទទួលខុសត្រូវការដោរសនៃកម្មតាមមន្ទីរព្រៃសណីយ៍ និងទូរគមនាគមន់ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបែលិន ខេត្តបន្ទាយមានដំយោ ខេត្តខេត្តមានដំយោ ខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តកំពង់ដំយោ។

ព្រមទាំង ១០ ..

ការិយាល័យសនៃកម្មនីមួយៗមានការកែចូលដូចខាងក្រោម :

- សហការដោម្បីយការិយាល័យផ្តើបាល គួរការរៀបចំដែនការយុទ្ធសាស្ត្រសនៃកម្ម ដែនការសនៃកម្មប្រចាំឆ្នាំ និងគម្រោងដែនការបៀវកាប្រចាំឆ្នាំរបស់នាយកដ្ឋានដួនប្រាក់ដីកនាំក្រសួងពិនិត្យ និងសម្រេច
- ពិនិត្យឡើងវិញ្ញាលើមុខងារ សកម្មភាព ប្រតិបត្តិការ និងកម្មវិធីរបស់អង្គភាពនានា គួរការិយបរិច្ឆេទសម្របរបស់ប្រាក់ដីកនាំ ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវឡើកបេក្ខិតដែនការ ការគេងចិស ការចាត់ចែង និងការក្រែកពិនិត្យ ដោយផ្តើកតាមគោលការណ៍ណែនាំ គោលនយោបាយ និងនិតិវិធី នៃការគ្រប់គ្រងឱ្យបានត្រឹមត្រូវតាមគោលដៅរបស់អង្គភាព
- កំណត់នូវការពសម្រេប គ្រប់គ្រាន់ និងការផ្តល់លទ្ធផលលើប្រព័ន្ធដ្ឋូគពិនិត្យឡើងវិញ្ញក គិតនេយ្យ ផ្តើបាល និងប្រតិបត្តិការរបស់អង្គភាព
- ពិនិត្យឡើងវិញ្ញនុវត្តន៍ការដែលអាចធ្វើឡើងបាន ការទាន់ពេលវេលា និងការចូរស់លាស់នៃព័ត៌មានហិរញ្ញវត្ថុ និងប្រតិបត្តិការ ព្រមទាំងវិធីសាស្ត្រដែលប្រើប្រាស់ ដើម្បីកំណត់អគ្គសញ្ញាណកស់ដែងចំណាត់ប្រាក់ និងករណីការណ៍អំពីព័ត៌មានទាំងនេះ:
- ពិនិត្យឡើងវិញ្ញាលើប្រព័ន្ធដែលបានបង្កើត ដើម្បីធានាបានទៅតាមគោលនយោបាយ ដែនការនិតិវិច្ឆាប់ បទបញ្ជាទាងឡាយដែលមានតម្លៃពាណិជ្ជកម្មសំខាន់លើប្រតិបត្តិការ និងរបាយការណ៍។ គួរករណីអង្គភាពអនុវត្តតាំបានសម្របដូចរៀបរាប់ខាងលើ តាំបាត់សំណូនាពាណិជ្ជមានការផ្តាស់ប្តូរ និងកំណើន
- ពិនិត្យឡើងវិញ្ញអំពីការគ្រប់គ្រង ថែទាំ ការពារ និងផ្តល់ដោតគ្រប់គ្រងសម្រាប់ប្រព័ន្ធដែលមានឱ្យបានត្រឹមត្រូវ

- រាយកម្មលើការសង្គមដែល និងប្រសិទ្ធភាពនៃការប្រើប្រាស់ផនធាន និងកំណត់ការកែលមួយ លើការអនុវត្តប្រតិបត្តិការ និងអនុសាសនា
- ពីនិត្យឡើងវិញ្ញលើប្រតិបត្តិការកម្មវិធី និងគម្រោងចំណាយមូលដ្ឋានលើលទ្ធផលការងារ វិធាន បុរីជាមាន តាមគោលបំណង គោលដៅដែលបានដាក់ចេញ និងតាមដែនការ ដែលបានកំណត់
- ចូលរួមបង្កើតដែនការ ការអភិវឌ្ឍ ការអនុវត្ត និងប្រតិបត្តិការ លើប្រព័ន្ធកំពូទ័រសំខាន់ៗ ដើម្បីធានាទ្វាង៖
 - គម្រោងការបេស់អ្នកប្រើប្រាស់ត្រូវបានកំណត់ច្បាស់លាស់
 - ការត្រួតពិនិត្យផ្ទៃក្នុងសម្រេចប្រូបានបញ្ហាលទៅក្នុងកំពូទ័រ
 - ការសាកល្បងនៃប្រព័ន្ធកំពូទ័រប្រូបានប្រព័ន្ធដោយក្នុងជំហានសម្រេច
 - ការកំណត់ត្រាតីប្រព័ន្ធកំពូទ័រប្រូបានដើម្បីពេញលេញ និងមានភាពត្រឹមត្រូវ
- ធ្វើសវនកម្មលើប្រព័ន្ធកំពូទ័រតាមការិយបរិច្ឆេទ និងធ្វើការរាយកម្មលើប្រព័ន្ធ ដំណើរការ ទិន្នន័យសំខាន់ៗក្រោយពេលដំឡើងរច ដើម្បីកំណត់ប្រព័ន្ធតំងនេះធ្វើយកលបតាមគោល បំណង និងគោលដៅដែលបានគ្រប់គ្រងទុក ហើយទទួលលទ្ធផលមានសុវត្ថិភាព និងប្រសិទ្ធភាពការងារខ្ពស់
- ពីនិត្យឡើងវិញ្ញលើនិតិវិធី និងការអនុវត្តតាមការកែលបំណង ការពារចំពោះការកែងបន្ត់។ ប្រសិនបើមានការកែងបន្ត់កើតឡើង ប្រព័ន្ធឌ្រួតពិនិត្យផ្ទៃក្នុងអារកយើង្វានទាន់ពេលណែនា
- ពីនិត្យឡើងវិញ្ញលើការអនុវត្តតាមគោលការណ៍ណែនាំ និងការគ្រប់គ្រងបេស់រដ្ឋបាន ស្តីពីតិវិយាបថ និងក្រោមសិលជម់របស់មន្ត្រីកធនការ
- រាយកម្មដែនការ បុ សកម្មភាពកែលមួយ លើចំណុចករយើង្វាប់របស់សវនកម្មនៅក្នុង។ ប្រសិនបើ សកម្មភាពកែលមួយនេះមិនមានលក្ខណៈសម្រេចទេនោះ ត្រូវលើកយកមកពិភាក្សាបន្ទូន ដើម្បីឱ្យសម្របតាមសំណុះសារដែលអាចចួលយកបាន
- តាមដានសកម្មភាពកែលមួយលើអនុសាសនា
- ធ្វើរាយការណ៍ និងសន្តិដ្ឋាននៃសវនកម្មឡើងដល់ផ្ទៃកនីមួយា ដែលទទួលបន្ទុកកែលមួយ តាមអនុសាសនា និងបញ្ហានរបស់រាយការណ៍ និងសន្តិដ្ឋានទៅដ្ឋានប្រាក់ដីកនាំក្រសួង និងឡើងដូនអាជ្ញាធរសវនកម្មជាតិ
- ក្រុមទុកដាក់រាយការណ៍សវនកម្ម និងឯកសារគំទ្រពាក់ព័ន្ធនានាទ្វាន់បានត្រឹមត្រូវ មានសុវត្ថិភាព និងរៀបរាយតាមច្បាស់នីមួយា
- ធ្វើរាយការណ៍ស្តីពីសកម្មភាពការងារបេស់នាយកដ្ឋានប្រចាំខែ ត្រីមាស ៥មាស ៥ខែ និងប្រចាំឆ្នាំ
- អនុវត្តការកិច្ចឡើងវិញ្ញលើកំណត់ដែលនាយកដ្ឋានប្រគល់ដូន។

ចំណុកទី ៤
អនសាលប្បញ្ញត្តិ

ព្រមទាំង ..

បទប្បញ្ញត្តិទាំងឡាយណាដើលមានខ្លឹមសាអ្វីយនឹងប្រកាសនេះត្រូវទូកដានឯករាជ្យ។

ព្រមទាំង ..

ខ្លួនាល់យោង អគ្គនាយកដ្ឋានធ្វើបាល អគ្គនាយកដ្ឋានប្រសិទ្ធភាព និងខ្លួនធគម្មានមនុស្ស អគ្គនាយកដ្ឋានបច្ចេកវិទ្យាគម្មានមនុស្ស និងព័ត៌មាន អគ្គិភាគដ្ឋាន វិទ្យាសានជាតិប្រសិទ្ធភាព ខ្លួនធគម្មានមនុស្ស បច្ចេកវិទ្យាគម្មានមនុស្ស និងព័ត៌មាន គ្រប់នាយកដ្ឋាន គ្រប់មន្ទីរប្រសិទ្ធភាព និងខ្លួនធគម្មានមនុស្ស និងអង្គភាពទាំងអស់ក្រោម ឱកទេស្សដៃប្រសិទ្ធភាព និងខ្លួនធគម្មានមនុស្ស ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមការកិច្ចរៀងរាល់ បាប់ពីថ្ងៃចុះហត្ថលេខាលទ្ធសម្រាប់។

ធ្វើនៅក្រុងថ្ងៃ ថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០១៩

នាមខ្លួនឯង



ប្រាក់_សុខុន

អនុលោនខ្ពស់ ៖

- ទីស្តីការគេណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងមុខងារសាធារណៈ
- អគ្គលេខាជាជារណ៍រដ្ឋកិច្ច
- ខ្លួនាល់យសមេចតែដោនាយកដ្ឋានមនុស្ស
- ខ្លួនាល់យដ្ឋាន លោកជំទាវ ឧបនាយកដ្ឋានមនុស្ស
- សាលាភិធី ខេត្ត
 - « ដើម្បីជួនជាប »
- ផ្ទុចប្រការ ១២
 - « ដើម្បីអនុវត្ត »
- កដកិច្ច
- ធនកសារ-កាលបរិច្ឆេទ

ឧបសម្ព័ន្ធឌាប់ប្រកាសលេខ

បន្ទ.ប្រក ចុះថ្ងៃទី

ខែ

ឆ្នាំ២០១៨

អនុការណ៍នៃខ្លួនឯកសារនៃការងារ

ខ្លួនឯកសារនៃការងារ

ការិយាល័យរដ្ឋបាល

ការិយាល័យសវនកម្មទី១

ការិយាល័យសវនកម្មទី២

ការិយាល័យសវនកម្មទី៣

ការិយាល័យសវនកម្មទី៤